

FWD សងកម្ចី

ធានាថាទ្រព្យសម្បត្តិនៅតែជារបស់លោកអ្នក និងមនុស្សជាទីស្រឡាញ់



FWD សងកម្ម

សូមកុំបារម្ភ! យើងនឹងការពាររាល់តម្រូវការរបស់អ្នក

លោកអ្នកចំណាយពេលវេលាច្រើនណាស់ ដើម្បីខិតខំសន្សំទ្រព្យសម្បត្តិតាមបំណងប្រាថ្នារបស់ខ្លួន។ ដើម្បីការពារទ្រព្យសម្បត្តិជាទីស្រឡាញ់ លោកអ្នកគប្បីមានការធានាដ៏ល្អមួយលើទ្រព្យសម្បត្តិដែលមានតម្លៃទាំងអស់នោះ។ ដំណោះស្រាយមួយដែលក្រុមហ៊ុន FWD Cambodia ផ្តល់ជូនគឺ **FWD សងកម្ម** ដែលធានាថាលោកអ្នកនឹងទទួលបានសំណងលើកម្ចីហិរញ្ញវត្ថុដែលមាន ដើម្បីរក្សាកម្មសិទ្ធិជាម្ចាស់លើទ្រព្យនោះជានិច្ច មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។



អត្ថប្រយោជន៍



ការពារហានិភ័យពីការមិនអាចសងកម្ចី ឬបំណុល

ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ក៏ដោយ ក៏លោកអ្នកនឹងមិនមានកង្វល់ចំពោះបំណុល ឬកម្ចីដែលនៅសល់ដែរ



ទទួលបានអត្ថប្រយោជន៍បន្ថែម

បូកបន្ថែម 100% នៃទឹកប្រាក់ធានារ៉ាប់រង សម្រាប់ក្រុមគ្រួសារ ក្នុងករណីមរណភាពដោយគ្រោះថ្នាក់ កើតឡើងចំពោះអ្នក ត្រូវបានធានារ៉ាប់រង



ផ្តល់ការធានាលើកម្ចីគ្រប់ប្រភេទ


ទទួលបានការធានាលើកម្ចីទិញផ្ទះ កម្ចីអាជីវកម្មធុនតូច ឬមធ្យម កម្ចីសហគ្រាសធំៗ កម្ចីផ្ទាល់ខ្លួន ឬកម្ចីផ្សេងៗទៀត



បង់បុព្វលាភរ៉ាប់រងតែមួយលើក និងងាយស្រួល

ធានាថា ទ្រព្យសម្បត្តិរបស់លោកអ្នកត្រូវបានការពារ និងកម្ចីត្រូវបានធានាសងតាមរយៈការបង់បុព្វលាភតែមួយលើក

លក្ខខណ្ឌសំខាន់ៗនៃផលិតផលនេះ



សង្ខេបលក្ខណៈពិសេសនៃគម្រោង

រយៈពេលធានារ៉ាប់រង	1-10, 15, 20, 25 និង 30ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភរ៉ាប់រង	បង់បុព្វលាភរ៉ាប់រងតែមួយលើក
ទំហំនៃការធានាតិចបំផុត (អប្បបរមា)	USD 3,000
ប្រភេទនៃកម្ចីដែលធានា	ធានាគ្រប់ប្រភេទកម្ចី (កម្ចីទិញផ្ទះ កម្ចីអាជីវកម្មធុនតូច ឬមធ្យម កម្ចីសហគ្រាសធំៗ កម្ចីផ្ទាល់ខ្លួន ឬកម្ចីផ្សេងៗទៀត)
អ្នកទទួលផល	អ្នកទទួលផលទី1 គឺ គ្រឹះស្ថានហិរញ្ញវត្ថុដូចជា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់កម្ចីដល់អ្នកត្រូវបានធានារ៉ាប់រង
	អ្នកទទួលផលទី2 គឺក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ ដូចចែងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង



ឧទាហរណ៍៖

លោក ពិសិដ្ឋ ប្រើប្រាស់កម្ចីទិញផ្ទះពីធនាគារមួយក្នុងទំហំទឹកប្រាក់
ចំនួន USD 50,000 រយៈពេល 20 ឆ្នាំ។ លោក ក៏សម្រេចចិត្តជ្រើសរើស
FWD សងកម្ចី ដើម្បីការពារហានិភ័យដែលអាចកើតឡើងនូវទឹកប្រាក់ពេញ
ក្នុងទំហំទឹកប្រាក់ធានាចំនួន USD 50,000 រយៈពេល 20 ឆ្នាំ។

ករណីទី 1



ចៃដន្យមិនល្អ លោកទទួលមរណភាពដោយជំងឺដាច់សរសៃឈាមខួរក្បាល



លោកទទួលបានទឹកប្រាក់សងកម្ចី 100% នៃទឹកប្រាក់ធានារ៉ាប់រងមួយដែល
លោកជំពាក់ធនាគារហើយប្រាក់ដែលអាចនៅសល់នឹងត្រូវផ្តល់ជូនគ្រួសារ
(បញ្ចប់កិច្ចសន្យាធានារ៉ាប់រង)

ឆ្នាំទី 1

ឆ្នាំទី 10

ឆ្នាំទី 20

ករណីទី 2



ចៃដន្យមិនល្អ លោកទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍



ប្រាក់សំណងស្មើនឹង 100% នៃទឹកប្រាក់ធានារ៉ាប់រងមួយ ឬក៏បន្ថែម
100% នៃទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវសងជូនទៅធនាគារ និង
ក្រុមគ្រួសារ (ប្រសិនបើមាន ហើយកិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានបញ្ចប់)

ឆ្នាំទី 1

ឆ្នាំទី 10

ឆ្នាំទី 20

ស្វែងរកនេះ
ដើម្បីទទួលបានព័ត៌មានបន្ថែម

ក្រុមហ៊ុនអេហ្វឯមប៊ីលីយ៉ូឌី ឡាយហ្វ អ៊ិនសូរ៉ន (ខេមបូឌា) ម.ក
អគារស៊ីលេខ 104 ជាន់ទី 1 និងទី 8 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P (855) 87 33 99 82 / (855) 78 33 99 88

E Customer_care.kh@fwd.com

fwd.com.kh





ករណីមិនធានា

ករណីមិនធានាលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

1. ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីការធ្វើឱ្យខ្លួនឯងរងរបួស ឬការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាតក្នុងរយៈពេល ពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលបណ្តាសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទចុងក្រោយនៃការមានសុពលភាពនៃបណ្តាសន្យារ៉ាប់រង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីក្តី។

2. ការប្រព្រឹត្តិ ឬការប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយ ដែលរំលោភលើច្បាប់របស់ប្រទេស ដោយអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិត និង/ឬ អ្នកទទួលផលម្នាក់ ឬច្រើននាក់។ អ្នកទទួលផល ដែលមិនពាក់ព័ន្ធនឹងបទល្មើសខាងលើនឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍។

ករណីមិនធានា លើមរណភាពបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

(1) ការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ទោះបីជាសមាជិកដែលត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីក៏ដោយ

(2) ការប្រព្រឹត្តិ ឬការប៉ុនប៉ងប្រព្រឹត្តិបទល្មើសណាមួយដែលបំពានទៅនឹងច្បាប់នៃប្រទេសរបស់សមាជិកដែលត្រូវបានធានារ៉ាប់រង និង/ឬអ្នកទទួលផលប្រយោជន៍។ អ្នកទទួលផលប្រយោជន៍ដែលមិនពាក់ព័ន្ធនឹងបទល្មើសដែលបានរៀបរាប់ខាងលើ នឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍ធម្មតា។

(3) សង្គ្រាម ឬព្រឹត្តិការណ៍ដែលបង្កឱ្យមានសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងយោធានៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងស៊ីវិល។ “សង្គ្រាម” សំដៅចំពោះរាល់សង្គ្រាមកើតមានដោយប្រកាស ឬមិនប្រកាស ឬជម្លោះរវាងកងកម្លាំងយោធានៃបណ្តាប្រទេស អង្គការអន្តរជាតិ ឬការរួមកងកម្លាំងណាមួយ។ “កងកម្លាំងយោធានៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម” សំដៅចំពោះកងកម្លាំងយោធា រួមទាំងទ័ពជើងទឹក និងអាកាស នឹងត្រូវបានចាត់ទុកផងដែរចំពោះកងកម្លាំងយោធានៃអង្គការអន្តរជាតិណាមួយក្នុងអំឡុងពេលសង្គ្រាម។



ករណីអត្តឃាត ឬឃាតកម្ម

ក្រុមហ៊ុន នឹងមិនទូទាត់ផលប្រយោជន៍ដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងឡើយ ប្រសិនបើ៖

1. ក្នុងករណីដែលសមាជិកត្រូវបានធានារ៉ាប់រងធ្វើអត្តឃាត (ដោយខ្លួនឯង) ក្នុងរយៈពេលពីរ 2 ឆ្នាំ គិតចាប់ពីពេលចូលជាសមាជិកនៃកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុននឹងមិនទូទាត់ផលប្រយោជន៍ស្របតាមបណ្ណសន្យារ៉ាប់រងនេះឡើយ។

ក្រុមហ៊ុនទទួលខុសត្រូវត្រឹមតែការប្រគល់ជូនវិញ នូវបុព្វលាភធានារ៉ាប់រងដែលបានបង់ជូនក្រុមហ៊ុនតែប៉ុណ្ណោះ។

2. ក្នុងករណីដែលអ្នកទទួលផលបន្ទាប់មានតែម្នាក់ ហើយប្រសិនបើសមាជិកដែលត្រូវបានធានារ៉ាប់រងត្រូវបានធ្វើឃាតដោយចេតនាដោយអ្នកទទួលផលបន្ទាប់ ក្រុមហ៊ុននឹងទូទាត់ជូនអ្នកទទួលផលចម្បង នូវទឹកប្រាក់ធានារ៉ាប់រងដែលស្មើនឹងចំនួនទឹកប្រាក់បំណុល ដែលសមាជិកដែលត្រូវបានធានារ៉ាប់រងត្រូវទូទាត់ជូនអ្នកទទួលផលចម្បង ដែលអ្នកទទួលផលចម្បង មិនពាក់ព័ន្ធនៅក្នុងឃាតកម្មលើសមាជិកដែលត្រូវបានធានារ៉ាប់រង។ ក្នុងករណីដែលអ្នកទទួលផលបន្ទាប់លើសពីម្នាក់ ហើយក្នុងនោះមានអ្នកទទួលផលដែលមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មដោយចេតនា ក្រុមហ៊ុននឹងទូទាត់សងទឹកប្រាក់ធានារ៉ាប់រងទៅអ្នកទទួលផលចម្បងស្មើនឹងចំនួនបំណុល ដែលសមាជិកដែលត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឱ្យអ្នកទទួលផលចម្បងនោះហើយប្រសិនបើមានទឹកប្រាក់ធានារ៉ាប់រងនៅសល់ ក្រុមហ៊ុននឹងទូទាត់សងទឹកប្រាក់ធានារ៉ាប់រង ដែលនៅសល់ទៅអ្នកទទួលផលបន្ទាប់ ដែលមិនជាប់ទាក់ទងនឹងឃាតកម្មលើសមាជិក ដែលត្រូវបានធានារ៉ាប់រងទៅតាមចំណែកសមមាត្រ ដោយកាត់ចេញនៅចំណែករបស់ចារីដែលជាប់ពាក់ព័ន្ធនឹងការធ្វើឃាត។ ដោយឡែកក្រុមហ៊ុននឹងមិនទូទាត់សងនូវផ្នែកទាំងអស់នៃបុព្វលាភធានារ៉ាប់រងរបស់អ្នកទទួលផលបន្ទាប់ ដែលមានជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើសមាជិកដែលត្រូវបានធានារ៉ាប់រងឡើយ។

3. បទល្មើសព្រហ្មទណ្ឌដែលបានប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្នុងករណីដែលបទល្មើសព្រហ្មទណ្ឌត្រូវបានអនុវត្តដោយអ្នកទទួលផលម្នាក់ ឬច្រើននាក់ មានតែអ្នកទទួលផលដែលមិនបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មខាងលើប៉ុណ្ណោះនឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់ពួកគេ។

ពាក់ព័ន្ធនឹងសំណងបុព្វលាភធានារ៉ាប់រង ឬទឹកប្រាក់នៃការបោះបង់បណ្ណសន្យារ៉ាប់រង ដោយសារការធ្វើអត្តឃាត ឬការធ្វើឃាត ក្រុមហ៊ុនមានសិទ្ធិក្នុងការកាត់ចេញនូវបំណុលដែលនៅជំពាក់ស្របតាមបណ្ណសន្យារ៉ាប់រងនេះ។

ការបដិសេធ

ខិត្តប័ណ្ណនេះគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះហើយមិនមែនជាផ្នែកមួយនៃកិច្ចសន្យាអ្វីឡើយ។ សូមពិនិត្យ ខចែង និងលក្ខខណ្ឌលម្អិតនៃផលិតផលតាមរយៈបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។

FWD Omne

ជាកម្មវិធីទូរសព្ទដែលសម្រាប់ឱ្យអតិថិជន ពិនិត្យបណ្ណសន្យាធានារ៉ាប់រង ស្មើសុំផ្លាស់ប្តូរ ព័ត៌មាន ពិនិត្យមើលកាលវិភាគបង់ប្រាក់ និងទាមទារសំណងតាមប្រព័ន្ធខ្ចីដីថល។



ស្តែនដើម្បីទាញយក FWD Omne ឥឡូវនេះ



ក្រុមហ៊ុនអេហ្វធីប៊ីលយូឌី ឡាយហ្វ អ៊ិនសូនេន (ខេមបូឌា) ម.ក
អគារសិរីលេខ 104 ជាន់ទី 1 និងទី 8 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P (855) 87 33 99 82 / (855) 78 33 99 88
E Customer_care.kh@fwd.com
fwd.com.kh